



អង្គការ អាយស៊ីស៊ី ជាអង្គការអភិវឌ្ឍន៍គ្រឹះស្ថានសំបូរដែលមានលក្ខណៈច្នៃប្រឌិត ប្តេជ្ញាចិត្តបម្រើអ្នកដែលត្រូវបានគេយកចិត្តទុកដាក់ ក្នុងព្រះរាជាណាចក្រកម្ពុជា

អង្គការអាយស៊ីស៊ី គម្រោងអប់រំ និងអភិវឌ្ឍន៍សហគមន៍ផ្នែកលើអត្តសញ្ញាណ (អាយស៊ីស៊ីអិ) ធ្វើការផ្តល់ និងមិនផ្តល់ជាមួយសហគមន៍ជនជាតិដើមភាគតិច ក្នុងគោលបំណងចង់ឃើញ សហគមន៍មានសេចក្តីថ្លៃថ្នូរ និងផ្គត់ផ្គង់ដែលអាចជួយខ្លួនឯង ឲ្យសម្របខ្លួនទៅនឹងបរិបទដែលកំពុងផ្លាស់ប្តូរ ទទួលបានសិទ្ធិពេញលេញ និងចូលរួមជាភាសាកសង្គមកម្ពុជាដែលមានគុណតម្លៃ និងសកម្ម។ អង្គការ ត្រូវការជ្រើសរើសបុគ្គលិកធ្វើការពេញម៉ោងចំនួន ០១នាក់ ជាស្ត្រី ដើម្បីបំពេញតួនាទី “អ្នកសម្របសម្រួលការងារអប់រំក្រៅប្រព័ន្ធ”

ទីកន្លែងធ្វើការ៖ ខេត្តរតនគិរី

គោលបំណងនៃតួនាទី

- អ្នកសម្របសម្រួលការងារអប់រំក្រៅប្រព័ន្ធ ទទួលខុសត្រូវរៀបចំការបណ្តុះបណ្តាលគ្រូអគ្នារក្ស និងចូលរួមជម្រុញការងារអប់រំក្រៅប្រព័ន្ធក្នុងភូមិគោលដៅរបស់គម្រោងអាយស៊ីស៊ីអិ ឲ្យមានដំណើរការរៀនសូត្រ ល្អទាំងបរិមាណ និងគុណភាព ដើម្បីឆ្លើយតបនឹងគោលបំណងនៃផ្នែកអប់រំផ្សារភ្ជាប់វប្បធម៌ប្រពៃណី ។
- អ្នកសម្របសម្រួលការងារអប់រំក្រៅប្រព័ន្ធភាសាគ្រឹះ សហការជិតស្និទ្ធជាមួយក្រុមពិគ្រោះយោបល់ និងក្រុមពាក់ព័ន្ធ ក្នុងការគាំទ្រសកម្មភាពអប់រំនៅតាមសហគមន៍គោលដៅនៃគម្រោងអាយស៊ីស៊ីអិដោយរាប់បញ្ចូលទាំងការប្រជុំឆ្លុះបញ្ចាំង ការដោះស្រាយបញ្ហាទាំងស្រុងដល់ការអប់រំ និង រកវិធីសាស្ត្រថ្មីៗបន្ថែមទៀត ដើម្បីប្រាកដថាការងារអប់រំផ្សារភ្ជាប់វប្បធម៌ប្រពៃណី ត្រូវបានទទួលយកដោយពេញចិត្តខ្លាំងពីសហគមន៍ ។
- អ្នកសម្របសម្រួលការងារអប់រំក្រៅប្រព័ន្ធភាសាគ្រឹះ ក៏ត្រូវសហការជាមួយអ្នក ពាក់ព័ន្ធផ្សេងៗទៀត ទាំងក្នុង និងក្រៅ ដើម្បីគាំទ្រសហគមន៍អនុវត្តផែនការរបស់ពួកគេទទួលបានជោគជ័យ ។

កាតព្វកិច្ច និងការទទួលខុសត្រូវចំបង

- ទទួលខុសត្រូវដឹកនាំរៀបចំសម្របសម្រួលការបណ្តុះបណ្តាលគ្រូសហគមន៍ និងដៃគូពាក់ព័ន្ធអំពីការអប់រំពីភាសាសម្រាប់សហគមន៍ជនជាតិដើមភាគតិច ជាពិសេសភាសាគ្រឹះ ។
- ដឹកនាំការរៀបចំផែនការ និងចុះតាមដានត្រួតពិនិត្យសកម្មភាពថ្នាក់រៀននៅតាមភូមិ និងជំរុញលើកទឹកចិត្តសហគមន៍ឲ្យចូលរួមសកម្មភាពរៀនសូត្រដោយផ្ទាល់ ។
- ដឹកនាំសម្របសម្រួលការរៀបចំវិញ្ញាសារ និងចុះប្រឡងសិស្សរៀនចប់សៀវភៅនីមួយៗនៅក្នុងថ្នាក់រៀនសហគមន៍ដែលគាំទ្រដោយគម្រោងអាយស៊ីស៊ីអិ ។
- ចូលរួមធ្វើការផែនការជាមួយអ្នកដឹកនាំគម្រោង និងដៃគូសហការផ្សេងៗ តាមការចាត់ចែងរបស់ប្រធានគម្រោង និងអ្នកសម្របសម្រួលផ្នែកអប់រំ ផ្សារភ្ជាប់វប្បធម៌ប្រពៃណី ។

- សហការជាមួយបុគ្គលិកក្នុងក្រុម អ្នកពាក់ព័ន្ធ ដើម្បីចែកចាយព័ត៌មាន និងបទពិសោធន៍ អំពីការងារអប់រំ និងការសិក្សារៀនសូត្ររបស់សហគមន៍ ព្រមទាំងរិះរកយុទ្ធសាស្ត្រផ្សេងៗរួមគ្នា សម្រាប់ពន្លឿន និងបង្កើនគុណភាពនៃការអប់រំនៅមូលដ្ឋាន ។
- ទទួលខុសត្រូវ និងចាត់ចែងប្រើប្រាស់កញ្ចប់ថវិការបស់ផ្នែកអប់រំផ្សារភ្ជាប់វប្បធម៌ប្រពៃណី ឲ្យមានប្រសិទ្ធភាពខ្ពស់ (គណនីភាព និង តម្លាភាព) តាមការចាត់ចែងរបស់អ្នកសម្របសម្រួលគម្រោង ។
- សហការជិតស្និទ្ធជាមួយក្រុមផលិតព័ត៌មានអប់រំ ក្រុមពិគ្រោះយោបល់ និងក្រុមបច្ចេកទេសផ្សេងទៀត ដើម្បីពង្រឹងការផលិត និងប្រើប្រាស់សម្ភារអប់រំកាន់តែមានប្រសិទ្ធភាពខ្ពស់ ។
- ចូលរួមសម្របសម្រួលការរៀបចំសិក្ខាសាលា/វគ្គកសាងសមត្ថភាពនានា តាមការចាត់ចែងរបស់អ្នកសម្របសម្រួលផ្នែកអប់រំផ្សារភ្ជាប់វប្បធម៌ប្រពៃណី និងប្រធានគម្រោង ។
- ទទួលខុសត្រូវរៀបចំទុកដាក់កត់ត្រាគ្រប់ព័ត៌មាន ដែលពាក់ព័ន្ធរបស់ផ្នែកអប់រំផ្សារភ្ជាប់វប្បធម៌ប្រពៃណី ឲ្យមានសុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ គិតទាំងឯកសារជាក្រដាស និងអេឡិចត្រូនិច ។

**បរិយាកាសការងារ**

គួរនាំការងារនេះ តម្រូវឲ្យចុះធ្វើការនៅតាមភូមិច្រើនជាងនៅការិយាល័យ ដើម្បីជួបពិភាក្សាឆ្លុះបញ្ចាំង និងធ្វើកិច្ចការងារអភិវឌ្ឍន៍ជាមួយសហគមន៍ និងអ្នកពាក់ព័ន្ធផ្សេងៗ ។

**លក្ខណៈសម្បត្តិ**

- ចេះនិយាយ និងសរសេរ អានភាសាគ្រឹះ - ខ្មែរ ស្ទាត់ល្អ (ហើយបើចេះភាសាទំពួន ព្រៅ និង អង់គ្លេសទៀតកាន់តែប្រសើរ) ។
- មានបទពិសោធន៍ទាក់ទង និងការអប់រំ
- មានបទពិសោធន៍ធ្វើការជាមួយកុមារ និងមនុស្សពេញវ័យ ។
- ចេះត្រួតពិនិត្យថ្នាក់រៀន និងចេះរៀបចំវិញ្ញាសារប្រឡងសិស្ស
- ចេះទំនាក់ទំនង និងរាក់ទាក់ជាមួយសហគមន៍ ព្រមទាំងចូលចិត្តធ្វើការងារតាមភូមិ ។
- ចេះសម្របសម្រួលកិច្ចពិភាក្សា និងការប្រមូលព័ត៌មានជាមួយសហគមន៍ ។
- ចេះបើកម៉ូតូដោយខ្លួនឯងបាន ។
- មានគំនិតផ្តួចផ្តើម អាចធ្វើការដោយខ្លួនឯង (ឯករាជ្យ) និងធ្វើការជាក្រុម ។
- ស្មោះត្រង់ និងមានតម្លាភាព ។
- ចេះរៀបចំផែនការ និងវាយតម្លៃផ្ទៀងផ្ទាត់ការអនុវត្តផែនការសកម្មភាពគម្រោង ។
- មានឆន្ទៈខ្ពស់លើការងារអភិវឌ្ឍន៍សហគមន៍ ដោយគ្មានការរើសអើង (ជនពិការ សាសនា ពូជសាសន៍ និន្នាការនយោបាយ និងទំនៀមទម្លាប់វប្បធម៌ប្រពៃណី...) ។

**ការដាក់ពាក្យ**

បេក្ខនារីដែលចាប់អារម្មណ៍ សូមដាក់ពាក្យស្នើសុំ និងប្រវត្តិរូបសង្ខេប១ច្បាប់ មិនឲ្យលើសពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង ៥:០០ល្ងាច នៅការិយាល័យអង្គការអាយស៊ីស៊ីខេត្តរតនគិរីដែលមានអាសយដ្ឋាន ភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ទូរសព្ទលេខ ០៩៧ ២១៦ ១៦៩០ ឬ ផ្ញើតាមរយៈអ៊ីម៉ែល admin.ibcde@icc.org.kh

ទម្រង់ពាក្យស្នើសុំ អាចទាញយកបាន តាមរយៈគេហទំព័រ <http://www.icc.org.kh/opportunities.php> ឬ មកទទួលយកទម្រង់ពាក្យស្នើសុំតាមអាសយដ្ឋានបញ្ជាក់ខាងលើ ។

មានតែបេក្ខជនដែលត្រូវបានជ្រើសរើសឲ្យមកសម្ភាសន៍ប៉ុណ្ណោះ នឹងត្រូវបានទាក់ទង ។ បេក្ខជនដែលទទួលបានជោគជ័យ នឹងតម្រូវឲ្យគោរពឲ្យបានពេញលេញ តាមក្បួនច្បាប់គោលនយោបាយបុគ្គលិកជាតិ ក៏ដូចជាគោលនយោបាយការពារកុមាររបស់អង្គការអាយស៊ីស៊ី។